

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ

លេខ ៤៧/២០១៦ អនក



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦

សេចក្តីណែនាំ
ស្តីពី

ការអនុវត្តប្រមូលពន្ធប្រចាំប្រតិបត្តិ
ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

អនុលោមតាមប្រកាសលេខ ២៧៣ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធប្រចាំប្រតិបត្តិ, ប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រចាំប្រតិបត្តិ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានភ្ជាប់ដោយឧបសម្ព័ន្ធទី១ ដល់ឧបសម្ព័ន្ធទី២៥ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រកាសលេខ ១១៤៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតលេខ ១៣៤ សជណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងដើម្បីធានាបាននូវការផ្តល់សេវាបង់ពន្ធប្រចាំប្រតិបត្តិ លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព សង្គតិភាព តម្លាភាព ព្រមទាំងបង្កលក្ខណៈកាន់តែងាយស្រួល ឆាប់រហ័ស ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំដូចខាងក្រោម ៖

I. អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)

ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី(មានប័ណ្ណកម្មសិទ្ធិ) នៅពេលដែលអចលនទ្រព្យនោះត្រូវបានផ្ទេរកម្មសិទ្ធិនូវចំណែកទាំងស្រុង ឬចំណែកណាមួយនៃអចលនទ្រព្យ (ការចុះជាញឹកញយ ឬការបំបែកក្បាលដី) អ្នកទទួលកម្មសិទ្ធិត្រូវមានកាតព្វកិច្ចបង់ពន្ធប្រចាំប្រតិបត្តិលើការផ្ទេរកម្មសិទ្ធិ តាមអត្រា ៤% ស្របតាមច្បាប់ជាធរមាន។

ដើម្បីបង់ពន្ធប្រចាំប្រតិបត្តិលើការផ្ទេរកម្មសិទ្ធិ នៅពេលដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ នៅរដ្ឋបាលស៊ុយយោធិ ឬអាជ្ញាធរដែនដី កម្មសិទ្ធិករ និងអ្នកទទួលកម្មសិទ្ធិ ត្រូវបំពេញពាក្យស្នើសុំបង់ពន្ធប្រចាំប្រតិបត្តិលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តាមទម្រង់ FORM PT 02 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារផ្ទេរកម្មសិទ្ធិ កំនួនសប្បាយចិត្តនៃអចលនទ្រព្យ និងកំណត់បង្ហាញដែលបញ្ជាក់ពីទីហ៊ុំព័ត៌មានប្រាកដនៃអចលនទ្រព្យ ពីរដ្ឋបាលស៊ុយយោធិ ឬអាជ្ញាធរដែនដី ដូចមានភ្ជាប់ក្នុងទម្រង់ FORM PT 02 និងឯកសារពាក់ព័ន្ធនានា ដូចមានរាយនាមក្នុងបញ្ជីរាយឯកសារតម្រូវ (Check List) ដូចមានក្នុងឧបសម្ព័ន្ធ២ សម្រាប់ភ្ជាប់មកជាមួយនឹងសំណើសុំបង់ពន្ធប្រចាំប្រតិបត្តិលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។

បន្ទាប់ពីបានបំពេញពាក្យស្នើសុំបង់ពន្ធប្រចាំប្រតិបត្តិតាមទម្រង់ FORM PT 02 នេះរួចហើយ កម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបញ្ជូនឯកសារទាំងនោះមករដ្ឋបាលសារពើពន្ធ ដើម្បីធ្វើការវាយតម្លៃ និងកំណត់ប្រាក់ពន្ធដែលត្រូវបង់។

កម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ អាចអញ្ជើញមកយកពាក្យស្នើសុំបង់ពន្ធប្រចាំប្រតិបត្តិតាមទម្រង់ FORM PT02 ដូចមានក្នុងឧបសម្ព័ន្ធ១ នៅរដ្ឋបាលសារពើពន្ធ ឬនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក-ខណ្ឌ ឬនៅការិយាល័យច្រកចេញ-ចូលតែមួយ ឬនៅយន្តការផ្តល់សេវារដ្ឋបាលនៃសាលាក្រុង-ស្រុក-ខណ្ឌ ដែលពុំមានការិយាល័យច្រកចេញ-ចូលតែមួយ ឬអាចទាញយក (Download) ពីគេហទំព័ររបស់អគ្គនាយក

ដ្ឋានពន្ធដារ (<http://www.tax.gov.kh/download.php>) ឬអាចស្នើសុំតាមរយៈសារអេឡិកត្រូនិក (Email: ptinfo@tax.gov.kh) ឬតាមរយៈ WhatsApp ឬ Telegram ឬ Line ដែលមានលេខទូរស័ព្ទ 092 031 025 ។

ក្នុងករណីអចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ (មានប័ណ្ណកម្មសិទ្ធិ) ហើយក្នុងមកមានការផ្ទេរសិទ្ធិកាន់កាប់ តាមរយៈការបំបែកក្បាលដី ឬការចុះជាទ្វីពីលក់ ដែលពុំទាន់បានអនុវត្តតាមនីតិវិធីរដ្ឋបាលសុរិយោដី ពោលគឺដោយគ្រាន់ តែផ្ទេរសិទ្ធិកាន់កាប់ត្រឹមអាជ្ញាធររៀបចំ-សង្កាត់ ឬក្រុង-ស្រុក-ខណ្ឌ (ពុំទាន់បានកាត់ឈ្មោះក្នុងប្លង់កម្មសិទ្ធិ) ដែលការផ្ទេរបែប នេះ កម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ក៏ត្រូវមានកាតព្វកិច្ចបង់ពន្ធប្រចាំប្រាំបី តាមច្បាប់ជាធរមាន។

ដើម្បីបង់ពន្ធប្រចាំប្រាំបីលើការផ្ទេរសិទ្ធិកាន់កាប់ នៅពេលដាក់ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់នៅអាជ្ញាធរដែនដី កម្មសិទ្ធិករនិងអ្នកទទួលសិទ្ធិកាន់កាប់ត្រូវបំពេញពាក្យស្នើសុំបង់ពន្ធប្រចាំប្រាំបីលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន- ទ្រព្យ តាមទម្រង់ FORM PT 02 និងអនុវត្តតាមនីតិវិធីនៅរដ្ឋបាលសារពើពន្ធដូចមានរៀបរាប់ខាងលើ។

យោងតាមលិខិតលេខ ១៣៤ សជណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់នីតិការគណៈរដ្ឋមន្ត្រី មុននឹងអនុញ្ញាត ឱ្យធ្វើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់បានអនុវត្តតាមនីតិវិធីរដ្ឋបាលសុរិយោដី អាជ្ញាធរមូលដ្ឋានត្រូវណែនាំ ម្ចាស់អចលនទ្រព្យ ឱ្យមកបំពេញកាតព្វកិច្ចបង់ពន្ធប្រចាំប្រាំបី ស្របតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យបាន រួចរាល់ជាមុនសិន ទើបអនុញ្ញាតឱ្យផ្ទេរសិទ្ធិកាន់កាប់។ ដើម្បីសម្រួលបន្តក្នុងការបង់ពន្ធប្រចាំប្រាំបីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង់ពន្ធប្រចាំប្រាំបីតែមួយដងលើកចុងក្រោយ ចំពោះអចលនទ្រព្យដែលមានសារពើពន្ធដែ គ្មានជាច្រើនដង ដែលការផ្ទេរនេះកើតឡើងមុនថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។

ឧទាហរណ៍ ÷ បុគ្គល “ក” ជាម្ចាស់ប្រើ ឬម្ចាស់សំណង់ផ្ទះល្វែង (ជាបុគ្គល ឬនីតិបុគ្គល) ដែលបានចុះបញ្ជី ធ្វើប័ណ្ណកម្មសិទ្ធិរួច (ប័ណ្ណកម្មសិទ្ធិរួច) កាន់កាប់ដីទំហំ ១០ ហិកតា និងបានចុះជាទ្វីពី ឬបំបែកក្បាលដីរួច។ ដើម្បីសង់ ផ្ទះល្វែងចំនួន ២០០ ល្វែង និងបានលក់ផ្ទះទាំងនោះ ដោយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ត្រឹមតែអាជ្ញាធរមូលដ្ឋាន ពោលគឺពុំទាន់បានបំពេញបែបបទនីតិវិធីរដ្ឋបាលសុរិយោដី អ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ក៏ត្រូវមានកាតព្វ- កិច្ចបង់ពន្ធប្រចាំប្រាំបី តាមច្បាប់ជាធរមាន ដែរ។

ចំពោះនីតិវិធីនៃការបំពេញបែបបទបង់ពន្ធប្រចាំប្រាំបី កម្មសិទ្ធិករ ឬអ្នកទទួលកម្មសិទ្ធិ ត្រូវបំពេញពាក្យស្នើសុំបង់ ពន្ធប្រចាំប្រាំបី តាមទម្រង់ FORM PT 02 និងអនុវត្តតាមនីតិវិធីនៅរដ្ឋបាលសារពើពន្ធដូចមានរៀបរាប់ខាងលើ។

II. អចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ)

ចំពោះអចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) នៅពេលដែលអចលនទ្រព្យនោះត្រូវបានផ្ទេរ សិទ្ធិកាន់កាប់ឱ្យចំណែកទាំងស្រុង ឬចំណែកណាមួយនៃអចលនទ្រព្យ (ការចុះជាទ្វីពី ឬការបំបែកក្បាលដី) អ្នកទទួល សិទ្ធិកាន់កាប់មានកាតព្វកិច្ចត្រូវបង់ពន្ធប្រចាំប្រាំបី តាមអត្រា ៨% ស្របតាមច្បាប់ជាធរមាន ដូចករណីអចលនទ្រព្យដែល បានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ដែរ។

ដើម្បីបង់ពន្ធប្រចាំប្រាំបី នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជី ឬដាក់ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់ នៅរដ្ឋបាលសុរិ- យោដី ឬអាជ្ញាធរដែនដី ម្ចាស់អចលនទ្រព្យ ឬអ្នកទទួលសិទ្ធិកាន់កាប់ ត្រូវបំពេញពាក្យស្នើសុំបង់ពន្ធប្រចាំប្រាំបីលើការផ្ទេរ កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តាមទម្រង់ FORM PT 02 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវ ភ្ជាប់មកជាមួយនូវសំណុំឯកសារផ្ទេរសិទ្ធិកាន់កាប់ គំនូសបង្ហាញទីតាំងអចលនទ្រព្យ និងកំណត់បង្ហាញដែលបញ្ជាក់ពីទំហំ ពិតប្រាកដនៃអចលនទ្រព្យ ពីអាជ្ញាធរមានសមត្ថកិច្ច ដូចមានភ្ជាប់ក្នុងទម្រង់ FORM PT 02 និងឯកសារពាក់ព័ន្ធនានា ដូចមានរាយនាមក្នុងបញ្ជីរាយឯកសារតម្រូវ (Check List) ដូចមានក្នុងឧបសម្ព័ន្ធ២ សម្រាប់ភ្ជាប់មកជាមួយនឹងសំណើ សុំបង់ពន្ធប្រចាំប្រាំបីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ។

បន្ទាប់ពីបានបំពេញពាក្យស្នើសុំបង់ពន្ធប្រចាំប្រាំបីតាមទម្រង់ FORM PT 02 នេះរួចហើយ ម្ចាស់អចលនទ្រព្យ ឬអ្នកទទួលសិទ្ធិកាន់កាប់ ត្រូវបញ្ជូនសំណុំឯកសារផ្ទេរសិទ្ធិកាន់កាប់ គំនូសបង្ហាញទីតាំងអចលនទ្រព្យ និងកំណត់បង្ហាញ

ដែលបញ្ជាក់ពីទិដ្ឋភាពនៃអចលនទ្រព្យ ពីអាជ្ញាធរមានសមត្ថកិច្ចនោះ មករដ្ឋបាលសារពើពន្ធ ដើម្បីធ្វើការវាយតម្លៃ និងកំណត់ប្រាក់ពន្ធដែលត្រូវបង់។

ម្ចាស់អចលនទ្រព្យ ឬអ្នកទទួលសិទ្ធិកាន់កាប់ អាចអញ្ជើញមកយកពាក្យស្នើសុំបង់ពន្ធប្រចាំប្រាំមួយខែ FORM PT02 ដូចមានក្នុងឧបសម្ព័ន្ធ១ នៅរដ្ឋបាលសារពើពន្ធ ឬនៅការិយាល័យរៀបចំផែនទី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក-ខណ្ឌឬនៅការិយាល័យច្រកចេញ-ចូលតែមួយ ឬនៅយន្តការផ្តល់សេវារដ្ឋបាលនៃសាលាក្រុង-ស្រុក-ខណ្ឌ ដែលពុំមានការិយាល័យច្រកចេញ-ចូលតែមួយ ឬអាចទាញយក (Download) ពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (<http://www.tax.gov.kh/download.php>) ឬអាចស្នើសុំតាមរយៈសារអេឡិចត្រូនិក (Email: ptinfo@tax.gov.kh) ឬតាមរយៈ WhatsApp ឬ Telegram ឬ Line ដែលមានលេខទូរស័ព្ទ 092 031 025 ។

យោងលិខិតលេខ ១៣៤ សជណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងអនុញ្ញាតឱ្យធ្វើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់បានអនុវត្តតាមនីតិវិធីរដ្ឋបាលសុរិយោដី អាជ្ញាធរមូលដ្ឋានត្រូវណែនាំម្ចាស់អចលនទ្រព្យ ឱ្យមកបំពេញកាតព្វកិច្ចបង់ពន្ធប្រចាំប្រាំមួយខែតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញាតឱ្យផ្ទេរសិទ្ធិកាន់កាប់។ ដើម្បីសម្រួលបន្តក្នុងការបង់ពន្ធប្រចាំប្រាំមួយខែម្ចាស់អចលនទ្រព្យ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង់ពន្ធប្រចាំប្រាំមួយខែដោយបង្កើតក្រោយចំពោះអចលនទ្រព្យដែលមានសារការផ្ទេរបន្តដែលគ្មានច្រើនដង ដែលការផ្ទេរនេះកើតឡើងមុនថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។

ការប្រមូលពន្ធប្រចាំប្រាំមួយខែសម្រាប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី (ត្រូវបញ្ជាក់ក្នុងសៀវភៅអនុវត្តដូចខាងក្រោម៖

- ករណីដែលអចលនទ្រព្យពុំទាន់បានចុះបញ្ជី ហើយមិនមានប្រវត្តិនៃការផ្ទេរសិទ្ធិកាន់កាប់ទេនោះ នៅពេលស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី ឬអាជ្ញាធរមានសមត្ថកិច្ច គឺមិនតម្រូវឱ្យបង់ពន្ធប្រចាំប្រាំមួយខែ ដោយត្រង់តែបំពេញពាក្យស្នើសុំចុះបញ្ជីឬធ្វើបទប្បញ្ញត្តិរាល់ពិធីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យតាមទម្រង់ FORM PT 01 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ រួចបញ្ជូនមករដ្ឋបាលសារពើពន្ធ ដើម្បីកាត់ត្រាពន្ធក្នុងប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ សម្រាប់ត្រួតពិនិត្យលើប្រភេទពន្ធផ្សេងៗ ដូចជាពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាដើម។
- ករណីអចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី ហើយមានសារការផ្ទេរបន្តដែលមួយដងឬច្រើនដង ដែលការផ្ទេរនេះកើតឡើងមុនថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលដែលមកចុះបញ្ជីដំបូង ឬផ្ទេរសិទ្ធិកាន់កាប់បន្ត រាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ១៣៤ សជណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី តម្រូវឱ្យបង់ពន្ធប្រចាំប្រាំមួយខែសម្រាប់ការផ្ទេរសិទ្ធិកាន់កាប់តែមួយដងលើកចុងក្រោយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ កុំឱ្យមានការលំបាកក្នុងការស្វែងរកសារការផ្ទេរសិទ្ធិកាន់កាប់ ជាពិសេស គឺដើម្បីសម្រួលបន្តក្នុងការបង់ពន្ធរបស់ពួកគាត់។ អ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបំពេញពាក្យស្នើសុំបង់ពន្ធប្រចាំប្រាំមួយខែតាមទម្រង់ FORM PT 02 និងត្រូវបំពេញបែបបទនីតិវិធីនៅរដ្ឋបាលសារពើពន្ធ ដូចបានរៀបរាប់ខាងលើ។

III. ការអភិវឌ្ឍន៍ និងការអនុវត្តច្បាប់ចម្លង

ចំពោះការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានករណីលើកលែងពន្ធ ឬអនុគ្រោះពន្ធប្រចាំប្រាំមួយខែត្រូវអនុវត្តដូចខាងក្រោម ៖

ក- ការលើកលែងពន្ធ

- ១- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច ពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅដ្ឋាន ឬ/និងធ្វើកសិស្សាហកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ
- ២- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលត្រូវកាត់ត្រាចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័នធានា នៃព្រះរាជាណាចក្រកម្ពុជា

៣- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្មការទូត ឬក្នុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា

៤- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ព្យាបាល ៖

- ការធ្វើសន្តតិកម្មរវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយ-តាបង្កើតនិងចៅបង្កើត
- ការធ្វើប្រទានកម្មរវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយ-តាបង្កើតនិងចៅបង្កើត សម្រាប់តែការផ្ទេរលើកទីមួយប៉ុណ្ណោះ។

១- ការអនុគ្រោះពន្ធ

១- ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ព្យាបាល រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត និងរវាងឪពុក-ម្តាយបង្កើតនិងកូនប្រសារ ត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រចាំប្រាំឆ្នាំគិតចាប់ពីថ្ងៃចុះបញ្ជីប្រាក់ចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះការធ្វើសន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះការធ្វើប្រទានកម្ម

២- ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែល ចាប់ពីលើកទី២តទៅ ជាប្រទានកម្មក្នុងរង្វង់ព្យាបាល រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយ-តាបង្កើតនិងចៅបង្កើត ត្រូវបានអនុញ្ញាតឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រចាំប្រាំឆ្នាំចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល។

ការលើកលែង ឬការអនុគ្រោះពន្ធប្រចាំប្រាំឆ្នាំក្នុងរង្វង់ព្យាបាលនេះត្រូវមានឯកសារជាភស្តុតាងបញ្ជាក់ទំនាក់ទំនងអំពីព្យាបាល ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង/ឬឯកសារដទៃទៀត ដែលអាចបញ្ជាក់ពីទំនាក់ទំនងរវាងបុគ្គលមានចែងក្នុងកថាខណ្ឌ ១ នៃប្រការ ៤ នៃប្រកាសលេខ ២៧៣ សហវ.ប្រក។

ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ ឬការអនុគ្រោះពន្ធ មានប្រាក់ពន្ធលើ ០ (សូន្យ) រៀល ក៏ត្រូវអនុវត្តតាមនីតិវិធី និងបែបបទនៅរដ្ឋបាលសារពើពន្ធជាធរមាន ដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យនូវរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងនោះ។

រាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានការលើកលែង ឬការអនុគ្រោះពន្ធប្រចាំប្រាំឆ្នាំ ក៏ត្រូវបំពេញទម្រង់ FORM PT 02 ដែរ ដើម្បីអនុវត្តតាមកម្មវិធីប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ សម្រាប់ត្រួតពិនិត្យលើប្រភេទពន្ធផ្សេងៗ ដូចជាពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាដើម។

IV. ការផ្តល់សេវា

បន្ទាប់ពីរដ្ឋបាលសារពើពន្ធទទួលសំណុំឯកសារសម្រាប់ស្នើសុំបង់ពន្ធប្រចាំប្រាំឆ្នាំលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យគ្រប់គ្រាន់រួចហើយ ដំណើរការនៃការធ្វើឯកសារជូនកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវប្រើរយៈពេលពី ០៤ថ្ងៃ ដល់ ០៨ថ្ងៃ នៃថ្ងៃធ្វើការ ដូចមានចែងក្នុងប្រកាសលេខ ១១៤៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ រាល់ឯកសារដែលទទួលបាន រដ្ឋបាលសារពើពន្ធនឹងចេញលិខិតបញ្ជាក់ពីការទទួលឯកសារដូចមានក្នុងឧបសម្ព័ន្ធទី ៣ មួយច្បាប់ជូនកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានលេខបារកូដ (Barcode) សម្រាប់សម្គាល់ឯកសារអចលនទ្រព្យដែលខ្លួនបានស្នើសុំបង់ពន្ធប្រចាំប្រាំឆ្នាំនេះ។ កម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ អាចធ្វើការតាមដានឯកសារនេះ ថាតើដំណើរការឯកសាររបស់ខ្លួនដល់ណាហើយ ដោយត្រាស់តែម៉តឯកសារ និងលេខបារកូដ (Barcode) រួចបញ្ជូនមករដ្ឋបាលសារពើពន្ធតាមរយៈសារអេឡិចត្រូនិក (Email: ptinfo@tax.gov.kh) ឬ WhatsApp ឬ Telegram ឬ Line ដែលមានលេខទូរស័ព្ទ 092 031 025 ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ (Hotline) 023 884 818 ឬអញ្ជើញមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិតដែលមានលេខសម្គាល់បារកូដ ដើម្បីទទួលបាននូវព័ត៌មានដែលពាក់ព័ន្ធនេះ។

រដ្ឋបាលសារពើពន្ធនឹងជូនដំណឹងតាមរយៈ SMS ឬ E-mail ឬតាមលិខិតជូនដំណឹងស្តីពីការបង់ពន្ធប្រចាំប្រាំឆ្នាំលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចមានក្នុងឧបសម្ព័ន្ធទី ៣ ក្នុងរយៈពេលដែលបានកំណត់ខាងលើ។

